

List of Names of Prisoners

Postponed in January 1977

No	Former Name	ឈ្មោះដើម	<i>Decision</i>	Alias	ឈ្មោះប្រែ	Duty	Unit	Misc
1	Chin Vy	ជិន វី	កំទេច <i>smash</i>	Hen	ហេន	Staff	P31	Female
2	Kim Len	គឹម លេន	កំទេច <i>smash</i>	Ly	លី	-	P27	-
3	Hakk Chea Det	ហាក់ ជាដេត	ទុក <i>keep</i>	Voeun	វៀន	Technician	P17	-
4	Prum Soeung	ព្រុំ សៀង	ទុក <i>keep</i>			Formerly at Foreign Ministry		-
5	Ngêt Mân	ង៉ែត ម៉ន	ទុក <i>keep</i>	Saom	សោម	Water truck worker	M S8	Male
6	Eng Reatrei	អេង រាត្រី	កំទេច <i>smash</i>	Chheam	ឈាម	Road worker	Railroad	-
7	Dy Sây	ឌី សយ	ទុក <i>keep</i>	Mapp	ម៉ាប់	Blacksmith Chairman	Railroad factory	-

8	You Seng	យូ សេង	កំទេចបាន <i>can smash</i>	San	សាន	Chairman Railbed ប្រធានសង្កាត់ផ្លូវ	Railroad	-
9	Suos Tit	ស្លួស ទិត	កំទេចបាន <i>can smash</i>			Ordinary person	Preah Vihear Province	-
10	You Nân		កំទេចបាន <i>can smash</i>	Phat	ផាត	Combatant, motorpool	Outside the country	Male
11	[Missing from xerox copy]							
12	Chao Rau	ចៅ រ៉ូ	<i>Keep</i> ទុក					-
13	Dup Dara	ឌុប ដារា	<i>keep</i> ទុក					-
14	Meas Samy	មាស សាមី	<i>keep</i> ទុក			Division Assistant	310	
15	Kâng On	កង មុន	<i>keep</i> ទុក	Chêt	ចិត្ត	45 th Battalion	From Kampong Saom	
16	Prum Khun	ព្រុំ យុន	<i>keep</i> ទុក	Suok	ស្លុយ	Combatant	K4 Battalion	
17	Meas Vung	មាស វង់	<i>keep</i> ទុក			HQs Assistant	450th Division	
18	Seng San	សេង សាន	<i>Kill and get</i>	Tauch	ត្នូច សៀន	Combatant	17 April Hospital	Interrogated,

			<i>rid</i> វាយចោល	Soeun				but got nothing out of him
19	Prum Kuoy	ព្រំ គួយ	<i>keep</i> ទុក	Khêng	ខែង	Combatant	State Printing Press	
20	Thach Suong	ថាច់ សួង	<i>can be removed</i> អាចដកបាន	Ty	ទី	Diplomatic Secretary	From Yugoslavia	
21	Chhum At	ឈុំ អាត	<i>can be removed</i> អាចដកបាន	Chhan	ឆាន	Company	Division 310	
22	Bun Von	ប៊ុន វ៉ុន	<i>can be removed</i> អាចដកបាន	Rân	រ៉ែន	Company	Division 310	
23	Iea Y	ឃើ អឺ	<i>can be removed</i> អាចដកបាន			Company	Division 310	
24	Muon Sien	មួន សៀន	<i>can be removed</i> អាចដកបាន	Chum	ជុំ	Company	Division 310	
25	[Missing from xerox copy]					Company	Division 290	

26	Nang Rith	ណាង រិទ្ធ	<i>can be removed</i> អាចដកបាន	Uon	អូន	Female combatant	Hospital P 98	
27	Sva Nul	ស្វា នល់	<i>can be removed</i> អាចដកបាន			Team leader	Poipet ប៉ៃប៉ែត Commerce	
28	Keo Run	កែវ រុន	<i>can be removed</i> អាចដកបាន	Sâmdei	សំដី	Team deputy	Kampong Saom កំពង់សោម Port	
29	Kuoy Soeun	គួយ សៀន	<i>can be removed</i> អាចដកបាន			Combatant	Handicrafts, Sector 31	
30	Uch Vai	អ៊ូច វៃ	<i>can be removed</i> អាចដកបាន	Him Vandy	ហ៊ឹម វណឌី	Combatant	Mobile, District 20	Did not confess, sick
31	Kun Thy	គុន ធី	<i>can be removed</i> អាចដកបាន			-	-	-
32	Kâng Loeum	កង លៀម	<i>can be removed</i> អាចដកបាន			Deputy Political, Company	180	
33	Choey Naraing	ធីយ សារាំង	<i>can be removed</i> អាចដកបាន			Combatant	Roteh រ៉េត៖	-

34	Uch Pha	អ៊ូច ផា	<i>can be removed</i> អាចដកបាន			-	Srê Âmbel ព្រៃស្រអំបិល	-
35	Yorng Kiet	យ៉ុង គៀត	<i>can be removed</i> អាចដកបាន	Koeun	គៀន	Team deputy	Kampong Saom កំពង់សោម Port	-
36	Uong Sâm-oeun	អ៊ូង សំអឿន	<i>can be removed</i> អាចដកបាន	Sêm	សែម	Combatant, Platoon	170	-
37	Kung Choeun	គង់ ជឿន	<i>can be removed</i> អាចដកបាន			Combatant	-	Confessed, but sick
38	Yung Nut	យ៉ុង នុត	<i>keep</i>			Medical [Committee] member	P98	Diarrhea
39	[Missing line from copy]							
40	Long Chien	ឡុង ជឿន	<i>can be removed</i> អាចដកបាន			Combatant	310	Constipation
41	Sim Proeung	ស៊ីម ព្រឿង	<i>can be removed</i> អាចដកបាន	Rath	រដ្ឋ	Medic	Division 310	Fell after being sick
42	Mêl Ni Thau	ម៉ែល និ ថ្នូ	<i>keep</i> ទុក	Dân	ដន	Technical School Committee	S8	

43	Siem Hieng	សៀម ហៀង	<i>keep</i> ទុក	Iem		Combatant	T28 Printing Press	Weak with fever
44	An Phân	អាន ផាន	<i>can be removed</i> អាចដកបាន	Oeun	អឿន	Team leader	Division 310	Not yet confessed
45	Kin Sim	គិន ស៊ីម	<i>can be removed</i> អាចដកបាន	Nin	និន	platoon	-	Sick
46	Norng Samit	នង សាមិត	<i>keep</i> ទុក	Saman	សាមាន	Battalion political	Division 290	Not yet confessed
47	Hen Chhoeun	ហេន ឈឿន	<i>can be removed</i> អាចដកបាន			-	Division 920	Not yet confessed, sick
48	Kim Ieam	គីម អឿម	<i>can be removed</i> អាចដកបាន	Makk	ម៉ាក់	Combatant	Division 310	Not yet confessed, sick
49	Çheu Vuth	ជី វុធ	<i>can be removed</i> អាចដកបាន			Engineer	From Australia	Not yet confessed, sick
50	Hâm Sokâng	ហម សុកង់	<i>can be removed</i> អាចដកបាន			-	From Paris	

51	Tort Kheang	ទុត ហាង	<i>can be removed</i> អាចដកបាន	Yim	យីម	Medical staff	P31	Female
52	Aong Sokhom	អោង សុខុម	<i>can be removed</i> អាចដកបាន			Military Chairman, Company	290	
53	[missing line]							
54	[missing line]						75	-
55	Chhoem Sien	ឆឹម សៀន	<i>can be removed</i> អាចដកបាន			Combatant, Glass Factory	K.10	-
56	Lim Tong Pheng	លីម តុងផេង	<i>can be removed</i> អាចដកបាន			From France		-
57	Ek Yoeun	ឯក យ៉ៀន	<i>can be removed</i> អាចដកបាន	Ros	រស់	Chairman, Fishery Team	State Commerce	Seriously ill
58	Sâthai Seng	សថៃ សេង	<i>keep</i> ទុក			Agricultural Engineer	From France	
59	Uk Sahieng	អ៊ុក សាហៀង	<i>can be removed</i> អាចដកបាន			Professor	-	

60	Khuon Davit	ឃ្លួន ដាវិត	<i>can be removed</i> អាចដកបាន			Agriculture leader	-	
61	Kung Bun Serei	គង់ ប៊ុនសេរី	<i>can be removed</i> អាចដកបាន			Professor	-	
62	Nguy Kunly	ងុយ គុនលី	<i>can be removed</i> អាចដកបាន	Ly	លី	Arts	From Preah Vihear ព្រំដែន	
63	Luy Yan	លុយ យ៉ាន	<i>can be removed</i> អាចដកបាន	Phat	ផាត	Combatant	Division 310	
64	Nheuk Hân	ញឹក ហាន	<i>can be removed</i> អាចដកបាន	Ren	រ៉េន	Platoon	City Market	
65	Keo Sarun	កែវ សារុន	<i>can be removed</i> អាចដកបាន			Worker	Railroad	
66	Saom Siet	សោម សៀត	<i>can be removed</i> អាចដកបាន			Combatant	Division 170	
67	Pao Leng	ប៉ៅ ឡេង	<i>can be removed</i> អាចដកបាន			Worker	K.11	

68	Srey Roeun	ស្រី រឿន	<i>can be removed</i> អាចដកបាន	Moeun	មឿន	Ordinary person	Kampong Thom កំពង់ធំ	
69	Chea Mauly	ជា ម៉ូលី	<i>keep</i> ទុក			Worker	O-3 អ-៣ [Brick Factory]	
70	Chao Sân	ចៅ សន	<i>can be removed</i> អាចដកបាន			-	Water truck	
71	Sok Suo	សុក សួ	<i>can be removed</i> អាចដកបាន			Combatant	Public Works	
72	Sâm Ol	សំ អុល	<i>can be removed</i> អាចដកបាន	Hoeun	ហឿន	Female combatant	P. 98 Hospital	
73	Lim Nheum	លឹម ញឹម	<i>keep</i> ទុក			Chairman, State Agricultural Work Site	Angkor Chey អង្គរជ័យ, State Agriculture	
74	Sea Him	ស៊ា ហឹម	<i>keep</i> ទុក			Combatant	Division 164	

1 February 1977

Decided on 17 February 1977 to:***1) Smash: 115******2) Keep: 23 + 21 = 44 persons***

Comrade Duch proposed to Angkar

Angkar agreed

បានសំរេចថ្ងៃ ១៧.២.៧៧ អោយ:

១) កំទេច ១១៥ នាក់

២) ទុក ២៣ នាក់ + ២១ = ៤៤ នាក់

ស / ម ខុច ស្នើ អ / ក ហើយ

អ / ក យល់ព្រម

28	Phany Sim	ផានី សីម		Chhaen	ឆែន	Combatant	3 rd Division	
----	-----------	----------	--	--------	-----	-----------	--------------------------	--

29	Sok Nguon	សុក ងួន				-	Glass factory	
30	Meach Phai	មាច ផៃ				-	Division 310	
31	Tum Pom	ទុំ ប៉ុម				Company	Division 310	
32	Khieu Sakuor	ខៀវ សាកួរ				Student	From Japan	
33	Ros Theng	រស់ ថេង	ទុក keep	Roeung	រឿន	Combatant	Independent Battalion 171	
34	Sân Thaong	សន ថោង		Kann	កាន់	New worker	Printing Press K.26	
35	Mit Chhoeun	មិត ឈឿន		Khien	ខៀន	Combatant	Division 310	
36	Ung Bit	អ៊ុង ប៊ិត		Sin	ស៊ិន	Committee Member, Office K.26 ក.២៦		
37	Haing Theng	ហាំង ថេង		Chann	ចាន់	Team deputy	Kampong Saom កំពង់សោម Port	
38	Kung Saphy	គង់ សាភី		Kea	គា	Team leader	Hospital P.98	
39	Nit Leng	និត ឡេង	ទុក keep	Vann	វ៉ាន់	Group leader	-	
40	Pronh Samuon	ប្រុញ សាមួន				From Thailand		
41	Hok Sapp	ហុក សាប់				-		
42	Hâm Horn	ហម ហ៊ិន		Hean	ហ៊ាន	Combatant	Office K.12	

43	Uk Samoeun	អ៊ុក សាម៉ឺន	ទុក <i>keep</i>	Phin	ភីន	Chairman, Produce Screening	Commerce	
44	Prum Ky	ព្រ៉ុំ គី	ទុក <i>keep</i>			11 th Battalion	Stationed in Koh Kong កោះកុង	
45	Prum Tim	ព្រ៉ុំ ទឹម	ទុក <i>keep</i>					
46	Bou Khorn	ប៊ូ យន		Khon	ខុន	Combatant	310	
47	Theam Sarân	ធាម សារ៉ន		Kim	គីម	Political, Company ន.ប. កង តូច	171 st Bn, State Warehouse	
48	Chea Sâmphon	ជា សំផុន	ទុក <i>keep</i>	Tom	ទោម	Radio operator	310	
49	Rat Ngam	រដ្ឋ ង៉ាម	ទុក <i>keep</i>	Vuth	វុធ	Company [Small unit] កង តូច	Logistics, General Staff	
50	Mâk Samit	ម៉ាក សាមិត្ត		Muon	មួន	Company [team of 100] កង រយ	Angkor Chey អង្គរជ័យ Agricultural Labor Site	
51	Keo Yun	កេវ យន់		Praka Sena	ប្រកា សេនា	Combatant	District 20, Sector 25	
52	Khim San	ឃឹម សាន				Team leader	Sre Ambel ស្រែអំបិល	
53	It Sorn	អិត ស៊ិន		San	សាន	Team leader	State Warehouse	
54	Nou Sophâl	នូ សុផល	ទុក <i>keep</i>	Cheat	ជាត	Company	Division 310	

55	Thai Sophâl	ថៃ សុផល				Old worker	Water trucks, Phnom Penh	
56	Soeng Krin	សឹង គ្រិន		Nguon	ងួន	Company	Division 164	
57	Pot Chhoan	ពត ឈាន់		Chhoeun	ឈឿន	Combatant	State Commerce	
58	[missing line]						From Australia	
59	Prum Phoeun	ព្រុំ ភឿន		Ket	កេត	Engineer	Russia	
60	Chan Srin	ចាន់ ស្រិន		Thai	ថៃ	Medical staff	Hospital P.31	
61	Ieng Lân	អៀង ឡាន		Lorn	លន	Member, 312 th Battalion	310	
62	Pan Samoeun	ប៉ាន់ សាមឿន				New road worker	Railroad	
63	Phai Sai	ផៃ សៃ				Section Chairman, factory	Distillery , S.2	
64	Kun Bun Lim	គុន់ ប៊ុនលីម				Factory worker	Railroad, Phnom Penh	
65	Laom Sangoeun	ឡោម សាងឿន		Then	ថេន	Female combatant	Division 310	Finished
66	Phan Keo	ផាន់ កែវ		Chan	ចាន់	-	-	-
67	Phlong Neak	ផ្លុង នាក់		Ky	គី	Combatant	Hospital P.98	-
68	Keo Srorn	កែវ ស្រិន		Sorn	ស៊ិន	Railroad worker, Kampong Saom កំពង់សោម		-

69	Duong Baupha	ដួង បូផា				Customs, from Thailand		-
70	Heng Phan	ហេង ផាន់		Phen	ផេន	Political, Company	Division 310	-
71	Yim Dam	យឹម ដាំ				Railroad worker	Kampong Saom កំពង់សោម	-
72	Khlok Sây	ក្លុក សយ				Driver	Commerce	-
74	[missing line]					Worker		
75	In Chamraen	អ៊ិន ចំរើន				Ordinary person		
76	Sun Touch	ស៊ុន ទូច				Laborer	Rubber plantation	
77	Sao Peng	សៅ ប៉េង	ទុក <i>keep</i>	Hâm	ហាំ	Regiment	Division 338	
78	Sokh Khon	សុខ ខុន		Mao	ម៉ៅ	Ordinary person	Baray បារាយ	
79	Hav Savy	ហាវ សាវី		Cha	ចា	Female combatant	Hospital 31	Female
80	Chea Hoeung	ជា ហឿង				Professor		
81	Miech Suon	ម៉ឿច សួន				Engineer from France		
82	Net Sokhun	ណេត សុគុន		Chêt	ចិត	Combatant, driver	310 th Division Hospital	
83	Sa Rinma	សា រិនម៉ា				Old worker, truck driver		
84	Mël Sovann	ម៉ិល សុវណ្ណ		Nup	នប់	Combatant, palace guest receptionist		

85	Heng Pich	ហេង ពិច		Chhân	ឆន	Combatant, Office B.1 ប.១	Foreign Ministry	
----	-----------	---------	--	-------	----	------------------------------	------------------	--

ទុក **21 Keep 21**

1 February 1977

Office S 21
Phnom Penh